

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំសំបូរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក សហគមន៍នេសាទ ស្រណាល បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ ស្រយាល ដែលធ្វើឡើងនៅ ឃុំសំបូរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៣ នាក់ (១៩% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាង សហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និង ប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុង ឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បី ដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំសំបូរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

១. ការសាងសង់ផ្លូវ ស្ពាន និងលូជ្រុង

- សុំឱ្យក្រាលគ្រួសក្រហមលើផ្លូវលំ ចាប់ពីភូមិផ្អើមមាស ទៅភូមិថ្មដប មានបណ្តោយប្រវែង ១៣,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលមានសាងសង់ស្ពានពីកន្លែង ធ្វើពីបេតុង ទី១ នៅចំនុចអូរសំបូរ មានបណ្តោយប្រវែង ៤៦ ម៉ែត្រ និងទទឹង ៦ម៉ែត្រ ទី២ នៅត្រង់ចំនុចអូរហាលថ្លាត ភូមិជូនឡឹក មានបណ្តោយប្រវែង ៣២ម៉ែត្រ និង ទទឹង ៦ម៉ែត្រ។ សុំដាក់លូជ្រុងចំនួន ៨កន្លែង ទី១ ភូមិតាមេងពក បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី២ ភូមិស្រណាល បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី ៣ភូមិឡ បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី៤ ភូមិសំបូរ បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី៥ ភូមិជូនឡឹក បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី៦ ភូមិស្រព្រៃ បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី៧ ភូមិចែកអង្ករ បណ្តោយ ៦ម៉ែត្រ និងទទឹង ២ម៉ែត្រ ទី៨ ភូមិ ថ្មដប បណ្តោយ ៦ម៉ែត្រនិងទទឹង ២ម៉ែត្រ សូមចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីឆ្នាំ ២០១២ បញ្ចប់នៅឆ្នាំ ២០១៣។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងលទ្ធផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

២. ការកាត់បន្ថយឡូត៍នេសាទ

- សុំឲ្យជួយកាត់បន្ថយឡូត៍នេសាទលេខ ២ ចាប់ពីភូមិឆ្នើមមាស ដល់ភូមិថ្មដប់ ក្នុងឃុំសំបូរ ដើម្បីទុកឲ្យប្រជាពលរដ្ឋបានរកការនេសាទជាលក្ខណៈគ្រួសារ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងយកទឹកធ្វើស្រែ មួយឆ្នាំ ៣ដង (បង្កើនការងារក្នុងឃុំ) សូមចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។

៣. ការសាងសង់អគារសិក្សា

- សុំឲ្យជួយសាងសង់អគារសិក្សា ១ខ្នងមាន ៥បន្ទប់ ធ្វើអំពីបេតុងប្រក់ក្បឿង មានបណ្តោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ កំពស់ ៥ម៉ែត្រ ស្ថិតនៅភូមិស្រះឈូក ឃុំសំបូរ ចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។

៤. ការសាងសង់សាលាឃុំ និងប៉ុស្តិ៍នគរបាល

- សុំឲ្យសាងសង់សាលាឃុំ ក្នុងឃុំសំបូរ តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ទីតាំងនៅភូមិដូនឡើងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។
- សុំឲ្យជួយសាងសង់ប៉ុស្តិ៍ រដ្ឋបាលនគរបាល តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ទីតាំងនៅភូមិដូនឡើង ចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ។

៥. ការផ្តល់បច្ចេកទេសកសិកម្ម និងកាត់ដេរ

- សុំឲ្យជួយបង្រៀនបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក បណ្តុះផ្សិត ធ្វើដីកំប៉ុស្ត គ្រប់ប្រភេទ ២ វគ្គ ក្នុង១ឆ្នាំ ១វគ្គ មានរយៈពេល ៧ថ្ងៃ មានអ្នកចូលរួម ១ វគ្គ ២៥នាក់ សូមអនុវត្តពីឆ្នាំ ២០១២ ខាងមុខតទៅ។
- សុំឲ្យជួយបង្រៀនជំនាញកាត់ដេរដល់ស្ត្រី និងក្មេងស្រី ដែលបានបោះបង់ការសិក្សាចំនួន ២វគ្គ ក្នុង១ឆ្នាំ ដោយ ១វគ្គ មានរយៈពេលពី ៣ខែដល់ ៦ខែ និងមានអ្នកចូលរួម ២៥នាក់ ក្នុង១វគ្គ សូមអនុវត្តពីឆ្នាំ ២០១២ ខាងមុខតទៅ។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ឈឹម តិម តំណាងគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល បានបើកសិក្ខាសាលានៅទីនេះដើម្បីឲ្យប្រជាពលរដ្ឋបានលើកពីតំរូវការ និងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតយល់ដឹងពីការចូលរួម អភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ខ្ញុំទទួលយកតម្រូវការដែលបានរួមគ្នារកឃើញថ្ងៃនេះ និងដាក់បញ្ចូលក្នុងផែនការឃុំទុកជាអាទិភាពចំបង ទោះបីជាកន្លងមកឃុំបានដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគរបស់ឃុំយូរមកហើយក្តី តែពេលនេះតំរូវការទាំងចាស់ និងថ្មី ឃុំត្រូវតែជំរុញបន្តថែមទៀត»។

លោក ស៊ុយ ស៊ាន ជាតំណាងគណបក្ស ហ៊្វ៊ុនស៊ិនប៉ិចប្រចាំឃុំសំបូរ បានថ្លែងសរសើរដល់អង្គការ ខុមហ្វ្រែល ដែលបានយកចិត្តទុកដាក់ពីផលប្រយោជន៍ប្រជាពលរដ្ឋ មកបើកសិក្ខាសាលាដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមរកតម្រូវការចាំបាច់របស់ពួកគាត់។ «ខ្ញុំនឹងយកតម្រូវការដែលបានរកឃើញទាំង ៥ចំនុច ក្នុងសិក្ខាសាលានេះដាក់បញ្ចូលក្នុងកម្មវិធីនយោបាយ សំរាប់ការបោះឆ្នោតខាងមុខឆ្នាំ ២០១២នេះ»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង

Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ហួង ឃៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 032